

កូរីដ ១៩?

រាប់ ការតស៊ូ ដើម្បី លទ្ធិប្រជាធិបតេយ្យ និង សេរីភាព។ ការ ផ្សះផ្សាជាតិ បែបនេះ វា មិនខុសគ្នានឹង គណបក្សប្រឆាំង ចូល រួម ធ្វើ សហការ ជាមួយ របប ក្រុងភ្នំពេញ នៅក្នុង រដ្ឋសភា អ រដ្ឋធម្មនុញ្ញ នៅឆ្នាំ ២០១៤ នោះឡើយ។ ដំណោះស្រាយ បែបនេះ គឺ ច្បាស់ ជា យក គំនិត សាមញ្ញ ទៅ ដោះស្រាយ មិស្សាបញ្ហា (problèmes complexes) ឬ ជា ដំណោះស្រាយ ឱកាសនិយម នោះឯង។ កូរីដ ១៩ ជា ការទទួលខុសត្រូវ របស់ របប ក្រុង ភ្នំពេញ ហើយ បើ មាន ទុព្វលភាព នៃ ប្រព័ន្ធ សុខភាព សាធារ ណៈ គឺ ជា ផ្លែផ្កា នៃ នយោបាយ អសមត្ថភាព នៅក្នុង វិស័យនេះ នៃ របបនោះ។ គណបក្សប្រឆាំង ចូលរួម ធ្វើ សហការ ដោយ គ្មាន អំណាចពិត នៅក្នុង ការផ្សះផ្សាជាតិ វា គ្រាន់តែ យក កម្លាំង ទៅ ជួយ សែង ត្រៃ នៃ បញ្ហា ជំនួស របប ក្រុង ភ្នំពេញ តែប៉ុណ្ណោះ។ ទីទៃ ពី ដំណោះស្រាយ ងាយស្រួល បែបនេះ គួរនាំទី មាន ប្រយោជន៍ របស់ គណបក្សប្រឆាំង គឺ ត្រូវមាន ការប្រុងប្រយ័ត្ន សំរាប់ ផ្តល់ ព័ត៌មាន ពិត ដល់ ប្រជាពលរដ្ឋ អំពី មេរោគ កូរីដ ១៩ និង ការគ្រប់គ្រង នៃ វិបត្តិ អនាម័យ របស់ របប ក្រុងភ្នំពេញ ថា តើ វា ឆ្លើយតប ត្រឹមត្រូវ ចំពោះ បញ្ហា សុខាភិបាល និង ជីវភាព រស់នៅ របស់ ប្រជារាស្ត្រ នោះ ដែរឬទេ ?